



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត យុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក សហគមន៍ព្រៃឈើ ដុងបេង បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ ស្រយាល ដែលធ្វើឡើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥០ នាក់ (៥០% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាង សហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជា ពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុង ឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បី ដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ លើកឡើងការបោះឆ្នោតតាមស្មារតីសេរី និងយុត្តិធម៌ ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ	
<b>១. ការសាងសង់ផ្លូវ ស្ពាន និងលូ</b>	
<ul style="list-style-type: none"> <li>• សុំធ្វើផ្លូវថ្មីមួយខ្សែក្រាលគ្រួសក្រហមប្រវែង ២០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ បាត ១២ម៉ែត្រ កំពស់ ១.៥ម៉ែត្រ ពីភូមិពោធិ៍ថ្មី ទៅភូមិត្រពាំងស្វាយ សូមឲ្យបាននៅឆ្នាំ២០១២។</li> <li>• សុំធ្វើផ្លូវថ្មីមួយខ្សែក្រាលគ្រួសក្រហមប្រវែង ២៥គីឡូម៉ែត្រ កំពស់ ២ម៉ែត្រ ខ្នង ៦ម៉ែត្រ បាត ១២ម៉ែត្រ ពីភូមិកន្ទុយជួន ឆ្លងកាត់ភូមិត្រពាំងស្វាយ ភូមិមាលីស្រោង ទៅដល់ភូមិសំរោងទាប សូមចាប់ផ្តើមកសាងពីឆ្នាំ ២០១១ ឲ្យរួចរាល់នៅឆ្នាំ ២០១៥។</li> <li>• ជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៥០០០ម៉ែត្រ ពីភូមិដង្កោតាប៉ុក រហូតដល់ភូមិកន្ទុយជួនខាងកើត និងដាក់លូចំនួន៣ កន្លែងផ្សេងគ្នា។               <ul style="list-style-type: none"> <li>○ លូទី១ មុខកាត់ ១ម៉ែត្រ បណ្តោយ ១ម៉ែត្រ ចំនួន ៨កង់ នៅចំនុចខាងកើតភូមិជាប់ស្រះអង្គការ Care។</li> <li>○ លូទី២ មុខកាត់ ១ម៉ែត្រ បណ្តោយ ១ម៉ែត្រ ចំនួន ៨កង់ នៅចំនុចស្ពានតាស្រៀយ។</li> <li>○ លូទី៣ មុខកាត់ ១ម៉ែត្រ បណ្តោយ ១ម៉ែត្រ ចំនួន ៨កង់ នៅចំនុចត្រីសំរោង។</li> </ul> </li> </ul>	

- សុំធ្វើផ្លូវលំថ្មី១ខ្សែប្រវែង ៣០០០ម៉ែត្រ និងដាក់លូចំនួន៧កង់ មុខកាត់ ៦តឹក ប្រវែង ១ម៉ែត្រ នៅចំនុច ៧ ទីកន្លែងផ្សេងៗគ្នាក្នុងភូមិប្រាសាទបី ចាប់ផ្តើមពីឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ២០១៣។
- សុំជួសជុលស្ពានបេតុងមួយខ្សែប្រវែង ៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅចំនុចភូមិយាយទេព ដែលប្រជាពលរដ្ឋ ៥ភូមិអាចប្រើប្រាស់ ៖ ភូមិតាម៉ា ភូមិបេង ភូមិយាយទេព ភូមិទំនប់ថ្មី ភូមិរង្សី ចាប់ផ្តើមសាងសង់ពី ឆ្នាំ២០១១ ឲ្យរួចរាល់នៅឆ្នាំ២០១២។

**២. ការសាងសង់ទំនប់ ស្រះទឹក និងទ្វារទឹក**

- ទំនប់បង្ហូរទឹកថ្មីមួយខ្សែប្រវែង ៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ កំពស់ ២.៥ម៉ែត្រ នៅចំនុចភូមិតាម៉ា គឺចាប់ផ្តើម ២០១១ ឲ្យហើយនៅឆ្នាំ២០១២។
- សុំស្រះទឹកថ្មីមួយដែលមានទំហំ ៤០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ជំរៅ ៣.៥ម៉ែត្រ នៅភូមិគោកកី សូមឲ្យហើយ នៅចុងឆ្នាំ២០១១។
- សុំទំនប់បង្ហូរទឹកមួយខ្សែមានប្រវែង ៣២៥០ម៉ែត្រ កំពស់១ម៉ែត្រ ធ្វើពីមុខកាត់១២ម៉ែត្រ ចំនួន៣ចំនុច ផ្សេងគ្នា ចំនុច៖ ស្ពានទី១ ស្ពានទី២ និងទី៣ស្ពានទី៣ នៅចំនុចភូមិតាម៉ា ដែលអាចឲ្យប្រជាពលរដ្ឋ ៧ភូមិ៖ ភូមិបេង ភូមិយាយទេព ភូមិតាម៉ា ភូមិរង្សី ភូមិពោធិ៍ចាស់ ភូមិពោធិ៍ថ្មី និងភូមិទំនប់ថ្មី ប្រើប្រាស់ទឹកធ្វើស្រែ និងចំការបាន សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំទ្វារបិទបើកទឹកសំរាប់លូចាស់ចំនួន ៣កន្លែង ដែលមានស្រាប់ លូទី១ ទ្វារបិទបើកទឹកប្រវែង ៤ម៉ែត្រ លូទី២ និងលូទី៣ ទ្វារបិទបើកទឹកប្រវែង ២ម៉ែត្រ នៅចំនុចគោកចាស់ សូមឲ្យរួចរាល់នៅឆ្នាំ២០១៣។
- សុំជួសជុលទំនប់ចាស់ចំនួន២ខ្សែ ទំនប់ទី១ ប្រវែង៦២០ម៉ែត្រ នៅចំនុចភូមិទំនប់ចាស់ និងទំនប់ទី២ប្រវែង ៣៥០ម៉ែត្រ ក្នុងភូមិកំប៉ុល សូមឲ្យរួចរាល់ឆ្នាំ២០១៣។

**៣. ការសាងសង់បង្គន់អនាម័យ និងប៉ុស្តិ៍សុខភាព**

- សុំបង្គន់អនាម័យចំនួន ៣០បង្គន់ ក្នុងមួយភូមិ គ្រប់ភូមិទូទាំងឃុំបេង សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និង បញ្ចប់នៅឆ្នាំ ២០១៣។
- សុំសាងសង់ប៉ុស្តិ៍សុខភាពតាមស្តង់ដារក្រសួងសុខាភិបាល ចំនួនមួយ នៅទីតាំងពោធិ៍វិទ្ធី សូមចាប់ផ្តើមសាង សង់ពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

**៤. ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម**

- សុំវគ្គបណ្តុះបណ្តាលបច្ចេកទេសអំពីការថែរក្សាព្រៃឈើសហគមន៍ចំនួន៦វគ្គ ក្នុង១ឆ្នាំ ទូទាំងឃុំបេង សូមចាប់ ពី ឆ្នាំ២០១១ ឲ្យចប់នៅឆ្នាំ ២០១៥។
- សុំវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មធ្វើដីកំប៉ុស និងដីអ៊ីអិម ៣វគ្គក្នុង១ឆ្នាំ ទូទាំងឃុំបេង សូមចាប់ផ្តើម ពីឆ្នាំ ២០១១ និងបញ្ចប់នៅ ឆ្នាំ២០១២។

**៥. សន្និសុខសណ្តាប់ធ្នាប់**

- សុំសំលៀកបំពាក់ប្រជាការពារចំនួន ១០កំប្លោ សម្រាប់ ១០នាក់ ក្នុងមួយភូមិ ទូទាំងឃុំបេង សូមឲ្យបាននៅឆ្នាំ ២០១១។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

**លោក ឆាង សារុន តំណាងគណបក្សប្រជាជន និងជាជំទប់ទី១** ប្រចាំឃុំបេង បានមានប្រសាសន៍ថា «គណបក្សខ្ញុំមិនអួតទេក្នុងការយោសនាទាក់ទងការសន្យា គឺមិនចង់ហ៊ានកិច្ចសន្យា ក៏ប៉ុន្តែបើធ្វើគឺធ្វើតែម្តង ការសន្យាគឺទាក់ទងនឹងប្រជាពលរដ្ឋដែរ បើប្រជាពលរដ្ឋហ៊ានគាំទ្រ យើងនឹងប្តេជ្ញាជួយគាត់តាមលទ្ធភាពដែលយើងមាន»។

**លោក ទឹម ប៉ុក តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងជាជំទប់ទី២** បានមានប្រសាសន៍ថា «ខ្ញុំមិនសន្យានោះទេ គឺតាមលទ្ធភាពដែលមាន»។

**លោក លឿន តឹក តំណាងគណបក្សសមរង្ស៊ី** បានមានប្រសាសន៍ថា «លោកមិនហ៊ានសន្យាទេ ព្រោះយើងដឹងហើយពីតួនាទី ការទទួលខុសត្រូវរបស់អ្នកនយោបាយ និងតួនាទីរបស់អ្នកដឹកនាំប្រទេសនីមួយៗ គឺមានតួនាទី ភារកិច្ច និងកាតព្វកិច្ច ទទួលខុសត្រូវក្នុងរដ្ឋនោះ »។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum

Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ហួង ឃៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)  
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)  
ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

<sup>1</sup> No 033